

សុន្ទរកថា

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ថ្លែងកូនសិក្ខាសាលាស្តីពី

**“កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកជាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២ នៅ
តាមក្រសួង-ស្ថាប័ន”**

នៅសណ្ឋាគារសុខាភ័ព្វ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦

សសស ៖ ២៤២៤

- ឯកឧត្តម លោកជំទាវ លោក លោកស្រី
- អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមដំបូង សម្រាប់យើងទាំងអស់គ្នាជាក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមនិងក្រុមការងារគ្រប់គ្រងគម្រោង FMIS មានឱកាសជួបជុំគ្នាផ្ទាល់ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីគ្រប់ក្រសួង-ស្ថាប័នទាំងអស់ក្នុងការពិភាក្សាគ្នា ដើម្បីពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកជាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅតាមក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ។ ខ្ញុំជឿជាក់ថាយើងនឹងមានឱកាសលើកក្រោយជាបន្តបន្ទាប់ក្នុងការសហការរួមដៃគ្នាអនុវត្តគម្រោង FMIS ឱ្យសម្រេចបានលទ្ធផលល្អសម្រាប់ការអនុវត្តនៅក្រសួង-ស្ថាប័ន ។

បន្ថែមលើអ្វី ដែលឯកឧត្តមបណ្ឌិត **ចង្ស ម៉ុនឥន្ទ្រានុប** បានលើកឡើង ខ្ញុំសូមរួមចំណែកបង្ហាញនៅក្នុងពីសមិទ្ធផលនៃគម្រោង FMIS ពីទិដ្ឋភាពនៃក្របខ័ណ្ឌកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលថា គម្រោង FMIS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ និង ជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាលគិតចាប់តាំងពី **ដំណាក់កាលទី១ “ការបង្កើនភាពច្រើនកម្រិតនៃសេវាសាធារណៈ”** និង **ដំណាក់កាលទី២ “ការបង្កើនគុណនៃយុទ្ធសាស្ត្រហិរញ្ញវត្ថុ”** ។ ការអនុវត្តបុណ្យប្រតិបត្តិក្នុងការកសាងប្រព័ន្ធ FMIS តាមរយៈ **“យុទ្ធសាស្ត្រត្រៀមលក្ខណៈក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឬ ហៅកាត់ថា យុទ្ធសាស្ត្រ ៣+២”** គឺជាទង្វើករណីស្រាប់ ដែលបានជំរុញឱ្យសម្រេចបាននូវការងារគន្លឹះជាច្រើនរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងពីរដំណាក់កាល មានជាអាទិ៍ ÷ ការសម្រួលនីតិវិធីអនុវត្តការងារបច្ចុប្បន្នក្នុង

ការរៀបចំ និង អនុវត្តថវិកា, ការពង្រឹងការប្រើប្រាស់គណនីវត្តមានជាតិទោល, ការពង្រឹងការអនុវត្តថវិកាកម្មវិធី សាកល្បងនៅតាមបណ្តាក្រសួងអាទិភាព, ការរៀបចំ និង អនុវត្តប្លង់គណនេយ្យថ្មី និង ចំណាត់ថ្នាក់ថវិកា, ការ ពង្រឹងស្តង់ដារគណនេយ្យ, ការពង្រឹងព័ត៌មាននៃការកៀរគរចំណូល និង ការគ្រប់គ្រងសាច់ប្រាក់, ការពង្រឹងសវនកម្ម និង យន្តការត្រួតពិនិត្យផ្ទៃក្នុង ជាដើម ។

ហើយនៅក្នុងដំណាក់កាលបន្ត សមិទ្ធផលនៃគម្រោង FMIS ពេលគឺ “**ប្រព័ន្ធ FMIS**” នឹងរឹតតែក្លាយជា អ្វីៗខ្ពង់ខ្ពស់សំខាន់មួយរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសសម្រាប់ **ដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកានៅនឹងគោលនយោបាយ”** ដែលជាដំណាក់កាលទាមទារឱ្យមាននូវការចូលរួមប្រកប ដោយបុរេសកម្ម និង ភាពជាម្ចាស់ពីបណ្តាក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាល {ប្រសាសន៍ខាងក្រៅ “នៅ ដំណាក់កាលទី១ និង ទី២ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគឺជាអ្នកនាំមុខ ហើយការងារកែទម្រង់ភាគច្រើនគឺ នៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុន្តែចូលមកដំណាក់កាលទី៣ នេះ ការងារភាគច្រើនគឺនៅក្រសួង-ស្ថាប័ន ដោយសារពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិទទួលខុសត្រូវក្នុងការអនុវត្ត និង គ្រប់គ្រងថវិកា, ជាមួយនឹងការអនុវត្តថវិកា កម្មវិធី, និង ការបង្កើតអង្គភាពថវិកា ដែលមានតែក្រសួង-ស្ថាប័នសាមីប៉ុណ្ណោះ ដែលដឹងច្បាស់ពីការងាររបស់ខ្លួន ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនឹងដើរតួនាទីជាអ្នកសម្របសម្រួលវិញ ។”} ។ ព្រោះថាប្រព័ន្ធ FMIS គឺជា ឧបករណ៍ជាមូលដ្ឋានគ្រឹះ ដែលមិនអាចខ្វះបាន និង មានសារៈប្រយោជន៍បំផុតក្នុងការដាក់ឱ្យអនុវត្តមតិកា ថវិកាថ្មី, ការកត់ត្រាតាមស្តង់ដារគណនេយ្យ និង ប្លង់គណនេយ្យថ្មី, អង្គភាពថវិកា, ការកែសម្រួល និង តម្រង់ ទិសនីតិវិធីអនុវត្ត និង គ្រប់គ្រងថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការពង្រឹងសវនកម្ម និង ការត្រួតពិនិត្យ ផ្ទៃក្នុង, និង ជាពិសេសនោះគឺ ការពង្រឹង និង ពង្រីកប្រព័ន្ធថវិកាកម្មវិធីពេញលេញជាជំហានៗ ក្នុងនៅក្រសួង- ស្ថាប័នទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ ។

តាមរយៈប្រព័ន្ធ FMIS សាមីក្រសួងទាំងអស់ នឹងអាចធ្វើប្រតិបត្តិការរបស់ខ្លួន តាមរយៈប្រព័ន្ធទំនើបកម្ម គ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកាប្រកបដោយភាពសមាហរណកម្ម និង សង្គតិភាព ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដោយផ្ទាល់លើការងារប្រចាំថ្ងៃដូចជា ការធានាចំណាយ, ការទូទាត់អណត្តិ, ការធ្វើវិភាជន៍ ផ្ទេរ/និយ័ត ថវិកា និង តាមដានឥណទានថវិកា, ការប្រមូលចំណូល, កាត់បន្ថយការប្រើប្រាស់ក្រដាសច្រើន, សម្រួលក្នុងការ រក្សាទុក និង ស្វែងរកឯកសារ, បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាច់ប្រាក់, ពន្លឿនការទូទាត់ចំណាយ និង ការងារលទ្ធកម្ម, សម្រួលដល់ការរៀបចំរបាយការណ៍បានលឿន ត្រឹមត្រូវ និង មានសង្គតិភាព, និង សម្រួលដល់

សុន្ទរកថាបណ្ឌិត ហ៊ាន សាហ៊ុប ក្នុងអង្គសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហាន ទី ២” ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦

ការអនុវត្តថវិកាកម្មវិធី តាមសកម្មភាព ចង្កោមសកម្មភាព អនុកម្មវិធី និង កម្មវិធីផ្សារភ្ជាប់ជាមួយចំណាត់ថ្នាក់ សេដ្ឋកិច្ច និង ចំណាត់ថ្នាក់រដ្ឋបាល ។ ការងារគន្លឹះដូចបានរៀបរាប់មកនេះនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការ បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ, ការវិនិយោគសាធារណៈបានចំទិសដៅ, ស័ក្តិសិទ្ធិភាពក្នុងការធ្វើ អាទិភាពនៃយកម្មនៃកម្មវិធីតាមគោលនយោបាយជាក់ស្តែងរបស់រាជរដ្ឋាភិបាល ដែលនឹងធានាបាននូវការអភិវឌ្ឍ និង កំណើនប្រកបដោយចីរភាពជូនប្រជាជនកម្ពុជា តាមចុក្កវិស័យ និង ការប្តេជ្ញាចិត្តដ៏មុះមុតរបស់ **សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ។

ឯកឧត្តម លោកជំនាញ លោក លោកស្រី !

ការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយទាំងអស់មិនមែនសុទ្ធតែប្រព្រឹត្តទៅដោយរលូន និង គ្មានឧបសគ្គនោះទេ យោងតាមការអនុវត្តគម្រោង FMIS ជំហានទី១ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួបប្រទះនូវបញ្ហាប្រឈម ជាច្រើន ដែលទាមទារឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS និង អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវសហការ, ខិតខំពុះពារ, ព្យាយាមដោះស្រាយអស់ពីកម្លាំងកាយចិត្ត និង បញ្ហា ស្មារតី ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រព័ន្ធ FMIS ថ្មីមួយដូចបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ជាឆ្លឹងខ្នងនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឆ្លងតាមការអនុវត្តកន្លងមក យើងបានទទួលបាននូវបទពិសោធន៍ជាមេរៀនល្អៗ ក្នុងការបន្តឈានឆ្ពោះទៅ កាន់ការអនុវត្តជំហានទី២ ក្នុងនាមខ្ញុំជាអ្នកដឹកនាំគម្រោង FMIS នៅជំហានទី១ ដោយផ្ទាល់ សូមចូលរួមផ្តល់នូវ របៀបគន្លឹះមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីឱ្យការអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន អាចចៀសចាកផុតជាអតិបរមានូវបញ្ហាប្រឈម និង ចំណុចខ្វះខាត ដែលបានអនុវត្តកន្លងមក ដូចតទៅ ÷

១. សិក្សាឱ្យបានច្បាស់អំពីតម្រូវការនានាក្នុងការប្រើប្រាស់ប្រព័ន្ធ និង ត្រៀមខ្លួនក្នុងការសម្រួលកាត់ បន្ថយ និង តម្រង់ទិសនីតិវិធីការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័ន ឱ្យបានជាអតិបរមា ដើម្បីបន្សឹ តាមនីតិវិធីឧត្តមានុវត្តន៍របស់ប្រព័ន្ធ FMIS ។
២. លើកកម្ពស់សមត្ថភាព និង ចំណេះដឹងក្នុងស្ថាប័ន តាមរយៈការកសាងផែនការបណ្តុះបណ្តាលផ្ទៃ ក្នុងដែលមានលក្ខណៈឆ្លើយតបតាមតម្រូវការជាក់ស្តែងរយៈពេលខ្លី, មធ្យម និង រយៈពេលវែង ដោយផ្អែកលើតម្រូវការនៃការបណ្តុះបណ្តាលជាក់ស្តែងប្រកបដោយបច្ចុប្បន្នភាព ដោយផ្តោត

លើជំនាញផ្នែកគ្រប់គ្រង និង អនុវត្តថវិកា, ការកត់ត្រាគណនេយ្យ និង ការប្រើប្រាស់មាតិកា ថវិកាថ្មី, និង ចំណេះដឹងផ្នែកកុំព្យូទ័រជាមូលដ្ឋាន ។

- ៣. បង្កើត និង ពង្រឹងជំនាញផ្នែកគ្រប់គ្រង និង វិភាគលើការរៀបចំ និង ធ្វើផែនការថវិកា, ការ គ្រប់គ្រង និង ការតាមដានការអនុវត្តថវិកា និង ការងារហិរញ្ញវត្ថុ, និង ការវាយតម្លៃសមិទ្ធកម្ម, និង ការងារសវនកម្ម ព្រោះនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ការងារកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ នឹងត្រូវធ្វើឡើងដោយប្រើប្រាស់ធនធានមនុស្សតិច និង ពុំត្រូវការនីតិវិធី ឬ ជំហានត្រួតពិនិត្យ ដោយមនុស្សច្រើនឡើយ ។
- ៤. ការពង្រឹងភាពជាម្ចាស់លើការប្រើប្រាស់ប្រព័ន្ធ និង ការសម្របសម្រួលបម្លែងការងារក្រៅប្រព័ន្ធ ឱ្យមកជាការងារនៅក្នុងប្រព័ន្ធ FMIS ដើម្បីធ្វើអតិបរមាកម្មលើការទាញយកផលប្រយោជន៍ពី ស្វ័យប្រវត្តិកម្មរបស់ប្រព័ន្ធ ។

អ្វីដែលក្រសួង-ស្ថាប័នមានភ័ព្វសំណាងជាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនោះគឺ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានកសាងរួចជាស្រេចនូវប្រព័ន្ធ FMIS មួយដែលអាចបម្រើបានតាមសំណូមពរ នៃការគ្រប់គ្រង និង អនុវត្តថវិកានៅកម្ពុជាមួយជំហានហើយ ដូច្នេះក្រសួង-ស្ថាប័នពុំចាំបាច់ចាប់ផ្តើមឡើងពីបាត់ដៃទេឡើយ ព្រោះ ក្រសួង-ស្ថាប័នមានឱកាសក្នុងការឃើញ និង ប្រើប្រាស់ប្រព័ន្ធដោយផ្ទាល់ ។ ពិសេសលើសពីនេះគឺមានក្រុម ការងារគ្រប់គ្រងគម្រោង FMIS និង មន្ត្រីមកពីបណ្តាអគ្គនាយកដ្ឋាន និង នាយកដ្ឋានពាក់ព័ន្ធ ដែលបានឆ្លងកាត់ នូវបទពិសោធន៍, ចំណេះដឹង និង ការអនុវត្ត និង គ្រប់គ្រងថវិកាផ្ទាល់ ធ្វើជាគ្រូបង្រៀនបង្គោលដោយប្រើប្រាស់ ភាសាខ្មែរ ដើម្បីបណ្តុះបណ្តាលបន្តជូនមន្ត្រីនៅតាមក្រសួង-ស្ថាប័ន ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ក្នុងនាមខ្ញុំជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ខ្ញុំមានសង្ឃឹមថាសិក្ខាសិលាក្នុងថ្ងៃនេះនឹង ប្រមូលបាននូវធាតុចូលសំខាន់ៗ និង មានសារៈប្រយោជន៍ សម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន និង អង្គភាពថវិកា ។

ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមឱ្យបានសកម្ម នៅក្នុងកិច្ចពិភាក្សានៃសិក្ខាសាលានេះ, ផ្តល់ធាតុចូលសំខាន់ៗជាគន្លឹះជាក់ស្តែង, ចែករំលែកចំណេះដឹង និង ការ ប្រាម្តុំអំពីបញ្ហាប្រឈម និង សំណូមពរ ដើម្បីទាញយកផលប្រយោជន៍ពីប្រព័ន្ធ FMIS ជាអតិបរមាក្នុងការបង្កើន

សុំអានចាប់ផ្តើម ហ៊ាន សាហ៊ីប ក្នុងអង្គសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហាន ទី ២” ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦

ប្រសិទ្ធភាពការងាររបស់សាមីក្រសួង-ស្ថាប័នរបស់ខ្លួន ក៏ដូចជា រួមចំណែកផ្ទាល់ក្នុងការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យតាមគោលដៅ ។

ជាទីបញ្ចប់ តាងនាមឯកឧត្តមបណ្ឌិត **អូន ព័ន្ធមុនីរ័ត្ន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំសូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិ សូមបាន ប្រកបដោយសុខភាពល្អ កម្លាំងពលិមាំមួន និង សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច ។

សូមអរគុណ !

សុំអនុម័តចាប់បណ្ឌិត ហ៊ាន សាហ៊ីប ក្នុងអង្គសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហាន ទី ២” ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦